



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា



ប្រតិបត្តិបត្រទិន្នន័យជួញដូរមូលបត្រ

Securities Trading Statistical Bulletin

រូបបំព្រឹត្តិមានទី១ ឆ្នាំ២០២០

នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ



ការប្រកាស



រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ដែលមានគោលដៅសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ទីផ្សារ ហើយមានលក្ខណៈពិពិធភាព ភាពរឹងមាំ និងបរិយាប័ន្ន ដែលផ្តល់លទ្ធភាពទូលំទូលាយក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលរបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់។

ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ គណៈកម្មការមូលបត្រកម្ពុជា (**គ.ម.ក.**) ដែលជានិយ័តករមូលបត្រ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០០៨ ក្រោមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយដែលផ្តល់ភាពងាយស្រួលចំពោះការចូលរួមក្នុងទីផ្សារមូលបត្រ ការធ្វើឱ្យប្រសើរឡើងចំពោះការលើកទឹកចិត្តការចូលរួមនៅក្នុងទីផ្សារមូលបត្រ ការជំរុញស្ថេរភាព និងទំនុកចិត្តក្នុងទីផ្សារ និងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាំទ្រទីផ្សារមូលធន។ ក្នុងនោះដែរ ដើម្បីជំរុញស្ថេរភាព និងទំនុកចិត្តក្នុងទីផ្សារ **គ.ម.ក.** នឹងបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលវិនិយោគិន និងបញ្ញាបការយល់ដឹងដល់សាធារណជន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយអំពីទីផ្សារមូលធនជូនសាធារណជន។

ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ត្រូវបានរៀបរៀង និងបោះផ្សាយជាទៀងទាត់ រៀងរាល់ត្រីមាសម្តង ដោយផ្អែកលើទិន្នន័យជួញដូរមូលបត្រជាក់ស្តែងនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (**ផ.ម.ក.**) ដែលជាទីផ្សារប្រតិស្តុតទទួលបានការអនុញ្ញាតពី **គ.ម.ក.**។ ព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយជូនសាធារណជនដើម្បីជ្រាប និងយល់ដឹងអំពីសកម្មភាពជួញដូរមូលបត្រនៅ **ផ.ម.ក.**។ ក្នុងនោះដែរ ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកអាន ព្រឹត្តិបត្រនេះត្រូវបានបែងចែកជាផ្នែក ដូចជា៖ សេចក្តីផ្តើម, សង្ខេបពីការជួញដូរភាគហ៊ុន និងសញ្ញាបណ្ណ របស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ដែលបង្ហាញពីទិន្នន័យ និន្នាការថ្លៃ និងការចូលរួមរបស់វិនិយោគិនតាមប្រភេទមូលបត្រនីមួយៗ និងសន្និដ្ឋាន។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គ
ពាក់ព័ន្ធផ្សេងទៀត នឹងយកទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគប្រកបដោយ
វិជ្ជាជីវៈ និងមានក្រមសីលធម៌ ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណ-
ជនមានការភ័ន្តច្រឡំ និងអាចធ្វើឱ្យមានខាតបង់ដល់វិនិយោគិន។

ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថា ព្រឹត្តិបត្រនេះ នឹងទទួលបានការគាំទ្រពីប្រិយមិត្តអ្នកអានទាំងអស់
ហើយ គ.ម.ក. សូមស្វាគមន៍នូវរាល់មតិយោបល់ក្នុងន័យស្ថាបនា ដើម្បីកែលម្អព្រឹត្តិបត្រក្រោយៗទៀត
ឱ្យកាន់តែប្រសើរថែមទៀត។

ជាចុងក្រោយ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តីជូនដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក
លោកស្រី និងប្រិយមិត្តអ្នកអានទាំងអស់ សូមប្រកបតែសេចក្តីសុខ ទទួលបានជោគជ័យគ្រប់ភារកិច្ច
និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃច័ន្ទ ២១ ខែ មីនា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២០



គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

អគ្គនាយក

ស៊ី សុជាតិ

អារម្ភកថា.....	i
បញ្ជីក្រាហ្វិច និងបញ្ជីតារាង.....	iv
១.-សេចក្តីផ្តើម.....	១
១.១.-ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្មសិទ្ធិ.....	១
១.២.-សន្ទស្សន៍ ផ. ម. ក.....	២
១.៣.-ចំនួនបញ្ជាទិញ-លក់.....	៣
១.៤.-ការចូលរួមជួញដូរមូលបត្រកម្មសិទ្ធិរបស់វិនិយោគិន.....	៣
២.-សកម្មភាពជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ.....	៤
២.១.-ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA).....	៤
២.២.-ភាគហ៊ុនរបស់ក្រុមហ៊ុន ហ្គេន ជិន អ៊ិនវេសម៉ិនណាល (ខេមបូឌា) ភីអិលស៊ី (GTI).....	៦
២.៣.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុង (PPAP).....	៨
២.៤.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PPSP).....	១០
២.៥.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS).....	១២
៣.-សកម្មភាពជួញដូរសញ្ញាបណ្ណរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល.....	១៤
៣.១.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL).....	១៤
៣.២.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី (LOLC).....	១៤
៣.៣.-ធនាគារ វឌ្ឍនៈ អាស៊ីប៊ីកាត់ (ABA).....	១៤
៤.-សន្និដ្ឋាន.....	១៥
និយមន័យ.....	១៧
ឧបសម្ព័ន្ធ១÷ ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ.....	១៨
ឧបសម្ព័ន្ធ២÷ ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល.....	១៩

បញ្ជីក្រាហ្វិច

ក្រាហ្វិច 1.- ទំហំជួញដូររបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ (គិតជាភាគរយ).....	២
ក្រាហ្វិច 2.- សន្ទស្សន៍ ផ.ម.ក. និងទំហំជួញដូរសរុប	២
ក្រាហ្វិច 3.- ចំនួនបញ្ជាទិញ-លក់ភាគហ៊ុនចុះបញ្ជីរបស់វិនិយោគិន.....	៣
ក្រាហ្វិច 4.- ការចូលរួមដាក់បញ្ជាទិញ-លក់របស់វិនិយោគិនខ្មែរ និងបរទេស	៣
ក្រាហ្វិច 5.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PWSA.....	៤
ក្រាហ្វិច 6.- បញ្ជាទិញ-លក់ភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន.....	៥
ក្រាហ្វិច 7.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន GTI.....	៦
ក្រាហ្វិច 8.- បញ្ជាទិញ-លក់ភាគហ៊ុន GTI តាមប្រភេទវិនិយោគិន.....	៧
ក្រាហ្វិច 9.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PPAP.....	៨
ក្រាហ្វិច 10.- បញ្ជាទិញ-លក់ភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន.....	៩
ក្រាហ្វិច 11.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PPSP	១០
ក្រាហ្វិច 12.- បញ្ជាទិញ-លក់ភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន.....	១១
ក្រាហ្វិច 13.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PAS.....	១២
ក្រាហ្វិច 14.- បញ្ជាទិញ-លក់ភាគហ៊ុន PAS តាមប្រភេទវិនិយោគិន.....	១៣

បញ្ជីតារាង

តារាង 1.- ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រ	១
តារាង 2.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PWSA.....	៤
តារាង 3.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន GTI	៦
តារាង 4.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PPAP	៨
តារាង 5.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PPSP	១០
តារាង 6.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PAS.....	១២



១.-សេចក្តីផ្តើម


១.១.-ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា

ទំហំមូលធនបន្ថែមកម្មវិធីផ្សារសរុប (Market Cap.) នៅចុងត្រីមាសទី១ ឆ្នាំ២០២០ មានតម្លៃ ២.១៧៥.៥៥៨ លានរៀល (ប្រហែល ៥៤៤ លានដុល្លារសហរដ្ឋអាមេរិក)។ ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៥៦០.៤៧៩ ភាគហ៊ុន បានថយចុះប្រមាណ ១៧% ប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ដែលមានបរិមាណជួញដូរសរុបចំនួន ៦៧៨.០០៨ ភាគហ៊ុន។ តម្លៃជួញដូរមូលបត្រសរុបមានតម្លៃប្រហែល ៣.៨៩៩ លានរៀល (ប្រហែល ៩៧៤ ពាន់ដុល្លារសហរដ្ឋអាមេរិក) បានថយចុះប្រមាណ ៣៣% ប្រៀបធៀបជាមួយនឹងត្រីមាសទី៤ ឆ្នាំ២០១៩។ ចំពោះទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានចំនួន ៩.០៤០ ភាគហ៊ុន ដែលមានតម្លៃប្រមាណ ៦២,៩ លានរៀល (ប្រហែលនឹង ១៥,៧ ពាន់ដុល្លារសហរដ្ឋអាមេរិក)។ ចំណែកឯបញ្ហាទិញមានចំនួន ៣,៧៦ លានភាគហ៊ុន ខណៈដែលបញ្ហាលក់មានចំនួន ៣,៨៥ លានភាគហ៊ុន ដែលបញ្ហាទិញកើនឡើងចំនួន ៦៥% និងបញ្ហាលក់ថយចុះ ១៧% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។

តារាង 1.- ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា

ទិដ្ឋភាព ទូទៅនៃ ទីផ្សារ	ត្រីមាសទី ៤ ឆ្នាំ២០១៩	ត្រីមាសទី ១ ឆ្នាំ២០២០	បម្រែបម្រួល
ថ្ងៃជួញដូរ	59	62	5%
ចំនួនភាគហ៊ុនចុះបញ្ជីសរុប (លាន ភាគហ៊ុន)	305	305	0%
មូលធនបន្ថែមកម្មវិធីផ្សារ (លាន រៀល)	2,805,808	2,175,558	-22%
មូលធនបន្ថែមកម្មវិធីផ្សារ (លាន ដុល្លារអាមេរិក)	701	544	
បរិមាណបញ្ហាទិញ (លាន ភាគហ៊ុន)	2.28	3.76	65%
បរិមាណបញ្ហាលក់ (លាន ភាគហ៊ុន)	4.65	3.86	-17%
ទំហំជួញដូរ (លាន ភាគហ៊ុន)	0.68	0.56	-17%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	11,502	9,040	
តម្លៃជួញដូរ (លាន រៀល)	5,807	3,899	-33%
តម្លៃជួញដូរ (លាន ដុល្លារអាមេរិក)	1.45	0.97	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លាន រៀល)	98.42	62.89	-36%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	24,605	15,723	
សន្ទស្សន៍ ផ . ម . ក . (សន្ទស្សន៍ បិទ)	761.73	590.63	-22%
ចំនួនវិនិយោគិន	529	634	20%


ទំហំជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រត្រូវបានបែងចែកតាមក្រុមហ៊ុន រួមមាន PWSA ស្មើនឹង ៣១%, GTI ស្មើនឹង ៧%, PPAP ស្មើនឹង ១៣%, PPSP ស្មើនឹង ៣៣% និង PAS ស្មើនឹង ១៦% នៃភាគហ៊ុនដែលបានជួញដូរសរុបប្រចាំត្រីមាសទី១ ឆ្នាំ២០២០។



ក្រាហ្វិច 1.- ទំហំជួញដូររបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ (គិតជាភាគរយ)

១.២.- សន្ទស្សន៍ ផ.ម.ក.


ក្នុងត្រីមាសទី១ ឆ្នាំ២០២០ សន្ទស្សន៍ ផ.ម.ក. បានថយចុះប្រមាណ ២២% ដែលប្រែប្រួល ពី ៧៦១,៧៣ នៅចុងត្រីមាសទី៤ ឆ្នាំ២០១៩ មកត្រឹម ៥៩០,៦៣ នៅចុងត្រីមាសទី១ ឆ្នាំ២០២០។



ក្រាហ្វិច 2.- សន្ទស្សន៍ ផ.ម.ក. និងទំហំជួញដូរសរុប

១.៣.- ចំនួនបញ្ជាទិញ-លក់

ចំនួនបញ្ជាទិញ-លក់សរុបប្រចាំត្រីមាសទី១ ឆ្នាំ២០២០ មានចំនួនសរុបប្រមាណ ៧,៦២ លានភាគហ៊ុន ដែលក្នុងនោះបរិមាណបញ្ជាទិញមានប្រមាណ ៣,៨៦ លានភាគហ៊ុន និងចំនួនបញ្ជាទិញមានប្រមាណ ៣,៧៦ លានភាគហ៊ុន។ នៅក្នុងនោះ បរិមាណបញ្ជាទិញសរុបបានកើនឡើងប្រមាណ ៦៥% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ប៉ុន្តែបរិមាណបញ្ជាទិញបានថយចុះប្រមាណ ១៧% បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ផងដែរ។ ក្នុងចំណោមភាគហ៊ុនចុះបញ្ជីលក់នៅ ផ.ម.ក. ភាគហ៊ុនរបស់ PWSA ទទួលបានការដាក់បញ្ជាទិញច្រើនជាងគេ ដែលមានចំនួនបញ្ជាទិញសរុបប្រមាណ ១,២២ លានភាគហ៊ុន និងភាគហ៊ុន PPSP ទទួលបានការដាក់បញ្ជាទិញច្រើនជាងគេ ដែលមានចំនួនសរុបប្រមាណ ១,៩៧ ពាន់ភាគហ៊ុន។



ក្រាហ្វិក ៣.- ចំនួនបញ្ជាទិញ-លក់ភាគហ៊ុនចុះបញ្ជីរបស់វិនិយោគិន

១.៤.- ការចូលរួមវិនិយោគរបស់វិនិយោគិន យោគិន

ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ចំនួនវិនិយោគិនចូលរួមសរុបមានចំនួន ៦៣៤ នាក់ ដែលក្នុងនោះវិនិយោគិនជនជាតិខ្មែរមានចំនួន ៧១%; វិនិយោគិនជនជាតិជប៉ុនមានចំនួន ១៤%; វិនិយោគិនជនជាតិចិនមានចំនួន ៩% និងវិនិយោគិនដែលមានសញ្ជាតិផ្សេងទៀតចំនួន ៦% ។



ក្រាហ្វិក ៤.- ការចូលរួមដាក់បញ្ជាទិញ-លក់របស់វិនិយោគិនខ្មែរ និងបរទេស



២.-សកម្មភាពជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជា

២.១.-ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)

តារាង 2.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន PWSA

ទិន្នន័យទូទៅ (PWSA)	ត្រីមាសទី ៤ ឆ្នាំ២០១៩	ត្រីមាសទី ១ ឆ្នាំ២០២០	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លាន រៀល)	521,839	518,360	-1%
មូលធនបន្ថែមកម្មវិធីផ្សារ (លាន ដុល្លារអាមេរិក)	130.46	129.59	
ទំហំជួញដូរ (ភាគហ៊ុន)	251,530	176,117	-30%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	4,263	2,841	
តម្លៃជួញដូរ (លាន រៀល)	1,509.90	1,051.83	-30%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	377,474.57	262,958.24	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លាន រៀល)	25.59	16.97	-34%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	6,397.87	4,241.26	

ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ថ្លៃបិទរបស់ភាគហ៊ុន PWSA ប្រែប្រួលក្នុងចន្លោះពី ៥.៩០០រៀល ដល់ ៦.១២០ រៀល។ ចំពោះការជួញដូរមានការថយចុះ បើធៀបជាមួយត្រីមាសទី៤ ឆ្នាំ២០១៩ ដោយ ទំហំជួញដូរថយចុះពី ២៥១.៥៣០ ភាគហ៊ុន នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ នៅត្រឹម ១៧៦.១១៧ ភាគហ៊ុន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០។ តម្លៃជួញដូរសរុបសម្រាប់ភាគហ៊ុន PWSA នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០ មានតម្លៃប្រហែល ១.០៥២ លានរៀល (ប្រហែល ២៦២,៩៦ ពាន់ដុល្លារអាមេរិក)។



ក្រាហ្វិក 5.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PWSA


បរិមាណបញ្ចូលក់ភាគហ៊ុន PWSA សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៤៩% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៥១% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PWSA សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៧០,៦%; វិនិយោគិននីតិបុគ្គលមានចំនួន ២៥,៩% និងក្រុមហ៊ុនមូលបត្រមានចំនួន ៣,៥% ។

ចំពោះបរិមាណបញ្ចូលក់ភាគហ៊ុន PWSA សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៦២% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៣៨% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PWSA សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៩,៧៨%; ក្រុមហ៊ុនមូលបត្រមានចំនួន ០,២២% និងពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គលទេ។

បញ្ចូលក់ភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន



បញ្ចូលក់ភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន



ក្រាហ្វិក 6.- បញ្ចូលក់ភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន




២.២.-ភាគហ៊ុនរបស់ក្រុមហ៊ុន ហ្គ្រូន ប៊ិន អ៊ិនវេស្តម៉េនធីណាល (ខេមបូឌា) ភីអិលស៊ី (GTI)

តារាង 3.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន GTI

ទិន្នន័យទូទៅ (GTI)	ត្រី មាសទី ៤ ឆ្នាំ២០១៩	ត្រី មាសទី ១ ឆ្នាំ២០២០	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	176,000	142,800	-19%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	44.00	35.70	
ទំហំជួញដូរ (ភាគហ៊ុន)	45,174	37,938	-16%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	766	612	
តម្លៃជួញដូរ (លានរៀល)	198.78	153.57	-23%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	49,694	38,393	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	3.37	2.48	-26%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	842.27	619.25	

ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុន GTI ប្រែប្រួលក្នុងចន្លោះពី ៣.៥៧០រៀល ដល់ ៤.៦០០ រៀល ក្នុងមួយភាគហ៊ុន។ ចំណែកឯសកម្មភាពជួញដូរថយចុះបន្តិច ប្រៀបធៀបជាមួយនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ដោយទំហំជួញដូរថយចុះប្រមាណ ១៦% ពី ៤៥.១៧៤ ភាគហ៊ុន ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ មកត្រឹម ៣៧.៩៣៨ ភាគហ៊ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ តម្លៃជួញដូរសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២០ នេះ មានតម្លៃប្រហែល ១៥៣,៥៧ លានរៀល (ប្រហែល ៣៨,៣៩ ពាន់ដុល្លារសហរដ្ឋអាមេរិក)។



ក្រាហ្វិក 7.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូរបស់ភាគហ៊ុន GTI


បរិមាណបញ្ចូលក់ភាគហ៊ុន GTI សរុប ដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៣៣% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៦៧% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន GTI សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៩,៨៤%; ក្រុមហ៊ុនមូលបត្រមានចំនួន ០,១៦% និងពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គលទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន GTI សរុប ដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៧១% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ២៩% នៃបរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន GTI ទាំងអស់បានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គល ដោយពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូលបត្រនោះទេ។

បញ្ចូលក់ភាគហ៊ុន GTI តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន GTI តាមប្រភេទវិនិយោគិន




ក្រាហ្វិច 8.- បញ្ជាទិញ-លក់ភាគហ៊ុន GTI តាមប្រភេទវិនិយោគិន

២.៣.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP)

តារាង 4.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន PPAP

ទិន្នន័យទូទៅ (PPAP)	ត្រីមាសទី ៤ ឆ្នាំ២០១៩	ត្រីមាសទី ១ ឆ្នាំ២០២០	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	258,555	221,323	-14%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	64.64	55.33	
ទំហំជួញដូរ (ភាគហ៊ុន)	65,123	74,048	14%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	1,104	1,194	
តម្លៃជួញដូរ (លានរៀល)	809.06	844.65	4%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	202,265.80	211,162.50	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	13.71	13.62	-1%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	3,428.23	3,405.85	

ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុន PPAP ប្រែប្រួលក្នុងចន្លោះពី ១០.២៨០ រៀល ដល់ ១២.៤២០ រៀល ក្នុងមួយភាគហ៊ុន។ ចំណែកទំហំជួញដូរសរុបបានកើនឡើងប្រមាណ ១៤% ពី ៦៥.១២៣ ភាគហ៊ុន ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ដល់ ៧៤.០៤៨ ភាគហ៊ុនក្នុងត្រីមាសទី១ ឆ្នាំ២០២០ និង តម្លៃជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ៨៤៤,៦៥ លានរៀល (ប្រហែល ២១១,១៦ ពាន់ដុល្លារ សហរដ្ឋអាមេរិក)។




ក្រាហ្វិច 9.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PPAP


បរិមាណបញ្ចូលក់ភាគហ៊ុន PPAP សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៣២% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេស មានចំនួន ៦៨% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PPAP សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៦,៤១%; ក្រុមហ៊ុនមូលបត្រមានចំនួន ២,៤៣% និងវិនិយោគិននីតិបុគ្គលមានចំនួន ១,១៦% ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន PPAP សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៨០% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ២០% នៃបរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន PPAP សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៨៩,៥៩%; វិនិយោគិននីតិបុគ្គលមានចំនួន ៧,០១ % និងក្រុមហ៊ុនមូលបត្រមានចំនួន ៣,៤០% ។

បញ្ចូលក់ភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន




ក្រាហ្វិច 10.- បញ្ជាទិញ-លក់ភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន

២.៤ - ភាគហ៊ុនរបស់ក្រុមហ៊ុនសេអ៊ីហ្វីត ភីអិលស៊ី (PPSP)

តារាង 5.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន PPSP

ទិន្នន័យទូទៅ (PPSP)	ត្រីមាសទី ៤ ឆ្នាំ ២០១៩	ត្រីមាសទី ១ ឆ្នាំ ២០២០	បម្រែបម្រួល
មូលធនបន្តិយកម្មទីផ្សារ (លានរៀល)	185,438	166,031	-10%
មូលធនបន្តិយកម្មទីផ្សារ (លានដុល្លារអាមេរិក)	46.36	41.51	
ទំហំជួញដូរ (ភាគហ៊ុន)	178,750	184,505	3%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	3,030	2,976	
តម្លៃជួញដូរ (លានរៀល)	479.83	455.27	-5%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	119,957.63	113,817.14	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	8.13	7.34	-10%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	2,033.18	1,835.76	

ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុន PPSP មានការប្រែប្រួលក្នុងចន្លោះពី ២.២០០រៀល ដល់ ២.៦៨០ រៀល ក្នុងមួយភាគហ៊ុន។ ចំណែកឯ ទំហំជួញដូរសរុបបានកើនឡើងបន្តិច ចំនួន ៣% ពី ១៧៨.៧៥០ ភាគហ៊ុន ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ដល់ ១៨៤.៥០៥ ភាគហ៊ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ តម្លៃជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ៤៥៥,២៧ លានរៀល (ប្រហែល ១១៣,៨២ ពាន់ដុល្លារ សហរដ្ឋអាមេរិក)។



ក្រាហ្វិក 11.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PPSP


បរិមាណបញ្ចូលកាត់ភាគហ៊ុន PPSP សរុបដែលបានដាក់បញ្ចូលក់ដោយវិនិយោគិនជនជាតិខ្មែរ មានចំនួន ៥២% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៤៨% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលកាត់ភាគហ៊ុន PPSP សរុបធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គល មានចំនួន ៦១,១%; ក្រុមហ៊ុនមូលបត្រមានចំនួន ៣៨,៩% និងពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គលនោះទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន PPSP សរុបដែលបានដាក់បញ្ជាទិញដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៦៨% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៣២% នៃបរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន PPSP ទាំងអស់ធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គល ដោយពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូលបត្រនោះទេ។

បញ្ចូលកាត់ភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន



ក្រាហ្វិច 12.- បញ្ជាទិញ-លក់ភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន

២.៥ - ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)

តារាង 6.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PAS

ទិដ្ឋភាពទូទៅ (PAS)	ត្រីមាសទី ៤ ឆ្នាំ២០១៩	ត្រីមាសទី ១ ឆ្នាំ២០២០	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	1,663,976	1,127,044	-32%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	415.99	281.76	
ទំហំជួញដូរ (ភាគហ៊ុន)	138,029	87,871	-36%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	2,339	1,417	
តម្លៃជួញដូរ (លានរៀល)	2,809.19	1,393.90	-50%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	702,296.30	348,473.80	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	47.61	22.48	-53%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	11,903.33	5,620.55	

ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុនរបស់ក្រុមហ៊ុន PAS ប្រែប្រួលក្នុងចន្លោះពី ១២.៥០០ រៀល ដល់ ១៩.៦០០ រៀល។ ទំហំជួញដូរបានថយចុះប្រមាណ ៣៦% ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០១៩ ដែលថយចុះពី ១៣៨.០២៩ ភាគហ៊ុន មកត្រឹម ៨៧.៨៧១ ភាគហ៊ុន ក្នុងត្រីមាសទី១ ឆ្នាំ ២០២០។ តម្លៃជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ១.៣៩៣,៩០ លានរៀល (ប្រហែល ៣៤៨,៤៧ ពាន់ដុល្លារសហរដ្ឋអាមេរិក)។




ក្រាហ្វិច 13.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PAS




បរិមាណបញ្ចូលក់ភាគហ៊ុន PAS សរុបដែលបានដាក់បញ្ចូលក់ដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៤៨% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៥២% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PAS ធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៩,៩៦%; ក្រុមហ៊ុនមូលបត្រមានចំនួន ០,០៤% និងពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គលនោះទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន PAS សរុបដែលបានដាក់បញ្ជាទិញដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៧២% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ២៨% នៃបរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន PAS ស្ទើរទាំងអស់ធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គល។

បញ្ចូលក់ភាគហ៊ុន PAS តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន PAS តាមប្រភេទវិនិយោគិន



ក្រាហ្វិច 14.- បញ្ជាទិញ-លក់ភាគហ៊ុន PAS តាមប្រភេទវិនិយោគិន



៣.-សកម្មភាពទីផ្សារសញ្ញាបណ្ណរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល

៣.១.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL)

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ជ.ម.ក. បានទទួលស្វាគមន៍នូវការចុះបញ្ជីដាក់ឱ្យ ជួញដូរនូវសញ្ញាបណ្ណដំបូងបំផុត ដែលមានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាលេខ ១” (HKL21A) បោះផ្សាយជាប្រាក់រៀល ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត។ ការបោះផ្សាយសញ្ញាបណ្ណ HKL21A ត្រូវបានធ្វើឡើងក្នុងបរិមាណ ១,២លានសញ្ញាបណ្ណ ដែលគិតជាទឹកប្រាក់សរុបចំនួន ១២០ ពាន់លានរៀល។ វិនិយោគិនសញ្ញាបណ្ណនេះនឹងទទួលបាននូវតួប៉ុង (ការប្រាក់) ដែលបង់ប្រចាំឆមាស ក្នុងអត្រា ៨,៥០% ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២០ នេះ សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ (HKL) ពុំមានការជួញដូរទេ។

៣.២.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី (LOLC)

បន្ទាប់ពីការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ជ.ម.ក. បានសម្រេចចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី កាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ សញ្ញាបណ្ណសាជីវកម្មដែលបានចុះបញ្ជីលក់នេះ មានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្ម អិល អូ អិល ស៊ី មានការការពារហានិភ័យអត្រាប្តូរប្រាក់ - Fx-indexed Bond 2019-2022 No.1” ដែលមានអត្រាតួប៉ុង ៨% ក្នុងមួយឆ្នាំ និង “សញ្ញាបណ្ណសាជីវកម្ម អិល អូ អិល ស៊ី មិនមានការការពារហានិភ័យអត្រាប្តូរប្រាក់” ដែលមានអត្រាតួប៉ុង ៩% ក្នុងមួយឆ្នាំ។ សញ្ញាបណ្ណសាជីវកម្ម នេះ មានឥណ្ឌូប្រតិទានរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ ក្នុងត្រីមាសទី១ ឆ្នាំ២០២០ នេះ សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ពុំមានការជួញដូរទេ។

៣.៣.-ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (ABA)

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (ABA) ត្រូវបានសម្រេចឱ្យចុះបញ្ជីជាផ្លូវការនៅ ជ.ម.ក.។ សញ្ញាបណ្ណសាជីវកម្មនេះ មានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្ម អេ ប៊ី អេ” ដែលមានអត្រាតួប៉ុងចំនួន ៧,៧៥% ក្នុងមួយឆ្នាំ ជាមួយនឹងឥណ្ឌូប្រតិទានរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ គួរបញ្ជាក់ផងដែរថា ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ គឺជាធនាគារពាណិជ្ជដំបូងបង្អស់ដែល



បានបោះផ្សាយលក់សញ្ញាបណ្ណសម្រាប់វិនិយោគិនស្ថាប័ននិងវិនិយោគិនរូបវន្តបុគ្គល ជាមួយនឹងអត្រា គួប៉ុន្មាន ៧,៧៥% ដែលខ្ពស់ជាងអត្រាដាក់ប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារពាណិជ្ជ។ បន្ថែមពីនេះ សញ្ញាបណ្ណនេះទទួលបានចំណាត់ថ្នាក់លទ្ធភាពសង “B” ចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P Global Ratings។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ សញ្ញាបណ្ណសាជីវកម្ម អេ ប៊ី អេ មានការដាក់ បរិមាណបញ្ញាសរុបមានចំនួន ១៦,៤ ពាន់ឯកតា ដែលបរិមាណបញ្ញាលក់មានចំនួនប្រមាណ ១៦,៣ ពាន់ឯកតា និងបរិមាណបញ្ញាទិញមានចំនួន ៦២ ឯកតា (អនុបាតបញ្ញាលក់ធៀបនឹងបញ្ញាទិញមាន ចំនួន ២៦៤)។ ចំពោះវិនិយោគិនចូលរួមដាក់បញ្ញាមានចំនួន ៧ រូប ដែលសុទ្ធតែជាវិនិយោគិនរូបវន្ត- បុគ្គលជនជាតិខ្មែរ។

៤.-សន្និដ្ឋាន

នៅចុងត្រីមាសទី១ ឆ្នាំ២០២០ ទំហំមូលធនបន្ថែមកម្មវិធីផ្សារសរុប (Market Capitalization) មានចំនួន ២.១៧៥.៥៥៨ លានរៀល (ប្រហែល ៥៤៤ លានដុល្លារសហរដ្ឋអាមេរិក) បានថយចុះ ២២% និងសន្ទស្សន៍ ផ.ម.ក. (Price Index/Current Index) ក៏បានថយចុះ ២២% ផងដែរ ធៀប នឹងត្រីមាសទី៤ ឆ្នាំ២០១៩។ ចំពោះទំហំជួញដូរសរុបមានចំនួន ០,៥៦ លានភាគហ៊ុន ដែលមានតម្លៃ ប្រហែល ៣.៨៩៩ លានរៀល (ប្រហែល ០,៩៧ លានដុល្លារសហរដ្ឋអាមេរិក) ដោយទំហំជួញដូរថយ- ចុះប្រមាណ ៨៦% និងតម្លៃជួញដូរបានថយចុះប្រមាណ ៦៩% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។ នៅ ក្នុងនោះ សកម្មភាពជួញដូរភាគហ៊ុន PPSP មានការជួញដូរច្រើនជាងគេគឺមានចំនួនប្រមាណ ៣៣% នៃចំនួនភាគហ៊ុនជួញដូរសរុប។

ចំនួនបញ្ញាទិញ-លក់សរុបមានចំនួនប្រមាណ ៧,៦២ លានភាគហ៊ុនដែលបែងចែកជាបញ្ញា លក់សរុបចំនួនប្រមាណ ៣,៨៦ លានភាគហ៊ុន និងបញ្ញាទិញប្រមាណ ៣,៧៦ លានភាគហ៊ុន ក្នុងត្រី- មាសទី១ ឆ្នាំ២០២០។ នៅក្នុងនោះ បរិមាណបញ្ញាទិញសរុបបានកើនឡើងប្រមាណ ៦៥% ប៉ុន្តែបរិមាណ បញ្ញាលក់បានថយចុះប្រមាណ ១៧% បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។

ចំណែកចំនួនវិនិយោគិនចូលរួមដាក់បញ្ញាទិញ-លក់ មានចំនួន ៦៣៤ រូប ដែលបានកើន- ឡើងចំនួន ២០% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ដែលនៅក្នុងនោះវិនិយោគិនដាក់បញ្ញាទិញ- លក់ច្រើនជាងគេគឺវិនិយោគិនជនជាតិខ្មែរ ៧១%, វិនិយោគិនជនជាតិជប៉ុន ១៤%, វិនិយោគិនជន- ជាតិចិន ៩%, និងវិនិយោគិនផ្សេងទៀត ៦% ។



ដោយឡែក សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (ABA) មានការដាក់បញ្ជា
លក់សរុបចំនួន ១៦,៣ ពាន់ឯកតា និងបញ្ជាទិញសរុបចំនួន ៦២ ឯកតា ជាមួយនឹងអត្រាទិន្នផលជា
មធ្យមចំនួន ៩% ពីសំណាក់វិនិយោគិនរូបវន្តបុគ្គលជនជាតិខ្មែរ។ ជាលទ្ធផល សញ្ញាបណ្ណចំនួន ៦២
ឯកតា ត្រូវបានជួញដូរ ជាមួយអត្រាទិន្នផលជាមធ្យមចំនួន ៩%។ ចំណែកឯសញ្ញាបណ្ណសាជីវកម្ម
(Corporate Bond) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ (HKL) និងសញ្ញាបណ្ណសាជីវកម្មសញ្ញា
បណ្ណសាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី (LOLC) ពុំមានការជួញដូរនោះទេ។



និយមន័យ

និយមន័យ បានកំណត់ដូចខាងក្រោម៖

១-មូលធនមូលបត្រសិទ្ធិបញ្ចូល៖ គឺជាផលបូកនៃមូលធនបន្ថែមកម្មនៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រនីមួយៗ ដែលមូលធនបន្ថែមកម្មនៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រនីមួយៗមានតម្លៃស្មើនឹងផលគុណនៃថ្លៃបិទនៃមូលបត្រនីមួយៗជាមួយនឹងចំនួនភាគហ៊ុនដែលបានចុះបញ្ជីលក់នៅ ផ.ម.ក.។

២-សន្ទស្សន៍៖ សន្ទស្សន៍គឺជាស្ថិតិពណ៌នាមួយដែលសង្ខេបអំពីការប្រែប្រួលតម្លៃភាគហ៊ុនមួយក្រុម។ ក្នុងព្រឹត្តិបត្រនេះ សន្ទស្សន៍ត្រូវបានកំណត់យកសន្ទស្សន៍នៅថ្ងៃជួញដូរចុងក្រោយនៃត្រីមាសនីមួយៗ។

៣-ទំហំជួញដូរ៖ បង្ហាញពីចំនួនមូលបត្រកម្មសិទ្ធិដែលបានផ្គូផ្គងសរុបប្រចាំត្រីមាស ដែលគិតជាចំនួនភាគហ៊ុន។ ទំហំជួញដូរ ត្រូវបានគណនាដោយបញ្ចូលគ្នារវាងវិធីសាស្ត្រដេញថ្លៃ និងវិធីសាស្ត្រជួញដូរតាមការចរចា ដែលកំពុងអនុវត្តនៅ ផ.ម.ក.។

៤-ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ៖ គឺជាផលធៀបនៃទំហំជួញដូរក្នុងមួយត្រីមាស នឹងចំនួនថ្ងៃជួញដូរក្នុងមួយត្រីមាស។

៥-តម្លៃជួញដូរ៖ បង្ហាញពីតម្លៃមូលបត្រកម្មសិទ្ធិដែលបានផ្គូផ្គងសរុបប្រចាំត្រីមាស ដែលគិតជាបៀល។ តម្លៃជួញដូរ ត្រូវបានគណនាដោយបញ្ចូលគ្នារវាងវិធីសាស្ត្រដេញថ្លៃ និងវិធីសាស្ត្រជួញដូរតាមការចរចា ដែលកំពុងអនុវត្តនៅ ផ.ម.ក.។

៦-តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ៖ គឺជាផលធៀបនៃតម្លៃជួញដូរក្នុងមួយត្រីមាស នឹងចំនួនថ្ងៃជួញដូរក្នុងមួយត្រីមាស។

ឧបសម្ព័ន្ធ១៖ ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជា

និមិត្តសញ្ញាក្រុមហ៊ុនចុះបញ្ជី	ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជី
	- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) - ប្រភេទភាគហ៊ុន៖ ភាគហ៊ុនធម្មតា - ចំនួនភាគហ៊ុនចុះបញ្ជី៖ 86,973,162 ភាគហ៊ុន - ថ្លៃ IPO ៖ 6,300 រៀល - គេហទំព័រ៖ www.ppwsa.com.kh
	- ក្រុមហ៊ុន ហ្គ្រង់ធួន អ៊ិនវេស្តមេនស៊ីណាល(ខេមបូឌា) ភីអិលស៊ី (GTI) - ប្រភេទភាគហ៊ុន៖ ភាគហ៊ុនធម្មតា - ចំនួនភាគហ៊ុនចុះបញ្ជី៖ 40,000,000 ភាគហ៊ុន - ថ្លៃ IPO ៖ 9,640 រៀល - គេហទំព័រ៖ www.grandtwins.com.kh
	- កំពង់ផែស្វយ័តភ្នំពេញ (PPAP) - ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត - ចំនួនភាគហ៊ុនចុះបញ្ជី៖ 20,684,365 ភាគហ៊ុន - ថ្លៃ IPO ៖ 5,120 រៀល - គេហទំព័រ៖ www.ppap.com.kh
	- ក្រុមហ៊ុន ភ្នំពេញ អេសអិហ្វអិលស៊ីភីអិលស៊ី (PPSP) - ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត - ចំនួនភាគហ៊ុនចុះបញ្ជី៖ 57,875,000 ភាគហ៊ុន - ថ្លៃ IPO ៖ 2,860 រៀល - គេហទំព័រ៖ www.ppsez.com
	- កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) - ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត - ចំនួនភាគហ៊ុនចុះបញ្ជី៖ 85,771,967 ភាគហ៊ុន - ថ្លៃ IPO ៖ 5,040 រៀល - គេហទំព័រ៖ www.pas.gov.kh

ឧបសម្ព័ន្ធ២៖ ព័ត៌មានសង្ខេបរបស់មូលបត្របំណុលដែលបានចុះបញ្ជីលក់

និមិត្តសញ្ញាក្រុមហ៊ុនចុះបញ្ជី	ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជី
 ហត្ថាកាកសិករ លីមីតធីត HATTHA KAKSEKAR LIMITED	• ឈ្មោះមូលបត្របំណុល៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកាកសិករ លីមីតធីត(HKL21A) • ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ BBB+ • ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ÷ 1,200,000 • តម្លៃចារឹកនៃមូលបត្របំណុល ÷ 100,000 រៀល • អត្រាគ្រប់គ្រង (%) ÷ 8.50% (ប្រចាំឆ្នាំ) • ចំនួននៃការទូទាត់៖ ប្រចាំឆ្នាំ • កាលបរិច្ឆេទទូទាត់៖ 14/05, 14/11 • រយៈពេលឥណ្ឌាប្រតិទាន (ឆ្នាំ) ÷ 3 ឆ្នាំ • ឥណ្ឌាប្រតិទាន ÷ 14/11/2021
 LOLC	• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានការការពារហានិភ័យអត្រាប្តូររូបិយប័ណ្ណ ២០១៩-២០២២ (Fx-indexed Bond 2019-2022 No.1) • អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC22A) • ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A • ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ÷ 536,000 • តម្លៃចារឹកនៃមូលបត្របំណុល ÷ 100,000 រៀល • អត្រាគ្រប់គ្រង (%) ÷ 8.00% (ប្រចាំឆ្នាំ) • រយៈពេលឥណ្ឌាប្រតិទាន (ឆ្នាំ) ÷ 3 ឆ្នាំ • ឥណ្ឌាប្រតិទាន ÷ 26/04/2022



	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ២០១៩-២០២២ (Plain Bond 2019-2022 No.2) - អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី (LOLC22B) - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A - ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 264,000 - តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល - អត្រាគួប៉ុង (%)៖ 9.00% (ប្រចាំឆ្នាំ) - រយៈពេលឥណប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ - ឥណប្រតិទាន៖ 26/04/2022
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម អេប៊ី អេ (ABA Bond) - អ្នកបោះផ្សាយ៖ ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ B (វាយតម្លៃដោយ S&P Global Ratings) - ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 848,210 - តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល - អត្រាគួប៉ុង (%)៖ 7.75% (ប្រចាំឆ្នាំ) - រយៈពេលឥណប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ - ឥណប្រតិទាន៖ 14/08/2022

បោះពុម្ពផ្សាយដោយ

គណៈកម្មការមូលបត្រកម្ពុជា

អាសយដ្ឋាន ÷ អគារ ៩៩ ផ្លូវ ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ភ្នំពេញ

ទូរសព្ទ ÷ (៨៥៥) ២៣ ៨៨៥ ៦១១

ទូរសារ ÷ (៨៥៥) ២៣ ៨៨៥ ៦២២

អ៊ីម៉ែល ÷ info@secc.gov.kh

គេហទំព័រ ÷ <http://www.secc.gov.kh>

ប្រកាសបដិសេធ (Disclaimer) ÷ ព្រឹត្តិបត្រនេះត្រូវបានរៀបចំឡើងសម្រាប់ផ្តល់ព័ត៌មាន និងចំណេះដឹង
ជូនសាធារណជនតែប៉ុណ្ណោះ។



www.secc.gov.kh

info@secc.gov.kh

www.facebook.com/secc.gov.kh